



អ្នកដែលត្រូវទូរស័ព្ទទៅ៖

មន្ត្រីគម្រោងរបស់ IWSA លេខ

9635 8022

ចាប់ពីម៉ោង 9:00 ព្រឹក ដល់ម៉ោង 4:00 រសៀល

ថ្ងៃ ច័ន្ទ ដល់ ថ្ងៃ សុក្រ

info@speakout.org.au

ឬអ្នកអាចទូរស័ព្ទទៅលេខខាងក្រោមសម្រាប់ជំនួយ។ សេវាកម្មទាំងនេះបើកធ្វើការ 24 ម៉ោងក្នុងមួយថ្ងៃ និង 7 ថ្ងៃក្នុងមួយសប្តាហ៍។

ប៉ូលីស:

000

បណ្តាញទូរស័ព្ទអំពើហិង្សាលើដៃគូស្និទ្ធស្នាល លេខ

1800 656 463

ប្រសិនបើអ្នកត្រូវការអ្នកបកប្រែភាសាសូមទូរស័ព្ទទៅ TIS: 13 14 50

អ្នកដែលយើងអាចជួយ៖

- ជំនួយក្នុងការស្វែងយល់ពីស្ថានភាព និងជម្រើសរបស់អ្នក ដែលមានសម្រាប់អ្នក
- ព័ត៌មានស្តីពីសេវាកម្មគាំទ្រនានា ដូចជាសុខភាព ប្រាក់ឧបត្ថម្ភពិសេស លំនៅដ្ឋាន ច្បាប់ និងផ្នែកផ្សេងទៀតដែលគួរឱ្យព្រួយបារម្ភ
- គាំទ្រក្នុងការសម្រេចចិត្តរបស់អ្នក
- ជួយបញ្ជូនទៅកាន់សេវាកម្មផ្សេងទៀត ដូចជាទីស្នាក់អាស្រ័យក្នុងពេលមានវិបត្តិការផ្តល់យោបល់ និងដំបូន្មានផ្នែកច្បាប់
- ជំនួយក្នុងការទំនាក់ទំនងជាមួយក្រសួងកិច្ចការក្នុងប្រទេស ទាក់ទងនឹងបទពិសោធន៍របស់អ្នកអំពីអំពើហិង្សាក្នុងគ្រួសារ

ប្រសិនបើអ្នកមិនអាចនិយាយភាសាអង់គ្លេសបានទេ យើងខ្ញុំអាចរៀបចំអ្នកបកប្រែភាសាផ្ទាល់មាត់ជូនអ្នក។



សេវាកម្មប្រឆាំងនឹងអំពើហិង្សាលើដៃគូស្និទ្ធស្នាល


សេវាកម្មគាំទ្ររួមបញ្ចូលស្ត្រីអន្តោប្រវេសន៍ ពហុវប្បធម៌ ដែលគ្មានផ្ទះសំបែង (HoMWISE) សម្រាប់ស្ត្រីចំណាកស្រុក និងស្ត្រីជនភៀសខ្លួន

តើអ្នកភ័យខ្លាច ឬបានទទួលរងលើចាប់ដោយសារនរណាម្នាក់ ដែលអ្នករស់នៅជាមួយឬ?

តើអ្នកគ្មានផ្ទះសំបែង

ឬប្រឈមនឹងហានិភ័យក្លាយជាជនគ្មាន ផ្ទះសំបែងឬ?

អ្នកអាចទទួលបានជំនួយ



តើអំពើហិង្សាលើដៃគូស្និទ្ធស្នាល និងអំពើហិង្សាគ្រួសារគឺជាអ្វី?

អំពើហិង្សាលើដៃគូស្និទ្ធស្នាល និងអំពើហិង្សាគ្រួសារ កើតមានឡើងនៅពេលបុគ្គលម្នាក់ ប្រើទម្រង់មួយចំនួននៃអំពើហិង្សាដូចជា ផ្លូវកាយ ផ្លូវចិត្ត ផ្លូវភេទ ខាងជំនឿសាសនា បច្ចេកវិទ្យា ហិរញ្ញវត្ថុ សង្គម ឬវប្បធម៌ដើម្បីគ្រប់គ្រងបុគ្គលម្នាក់ទៀត នៅក្នុងទំនាក់ទំនងបច្ចុប្បន្ន ឬពីមុន។

ជាង 98% នៃករណីជនរងគ្រោះដោយ អំពើហិង្សាលើដៃគូស្និទ្ធស្នាល និងអំពើហិង្សាគ្រួសារ គឺជាស្ត្រី។

អំពើហិង្សាលើដៃគូស្និទ្ធស្នាល និងអំពើហិង្សាគ្រួសារ អាចរួមមាន៖

- ការដាស់ វាយតប់ ទះកំផ្លៀង បោះបោកវត្ថុ រុញច្រាន ប្រើប្រាស់អាវុធ
- ការគំរាមកំហែងធ្វើរបាប ឬធ្វើឱ្យស្ត្រី ឬកុមាររងរបួស
- ការនិយាយរិះគន់ឥតឈប់ឈរ ធ្វើឱ្យអាម៉ាស់មុខនៅទីសាធារណៈ និងនៅផ្ទះ ត្រូវបានស្រែកដាក់
- បញ្ចេញយោបល់សំដៅទៅរកដោយការបំភិតបំភ័យ ឬធ្វើឱ្យស្ត្រី ឬកុមារភ័យខ្លាច
- បណ្តាលឱ្យរងរបួស ឬបង្កគ្រោះថ្នាក់ដល់សត្វចិញ្ចឹម ឬបំផ្លាញទ្រព្យសម្បត្តិ
- ការប៉ះផ្លូវភេទ ឬសកម្មភាព ឬយោបល់នានាដែលមិនចង់បាន
- បំបែកស្ត្រីចេញពីក្រុមគ្រួសារ និងមិត្តភក្តិ
- ដកហូតតម្រូវការចាំបាច់ពីស្ត្រីដូចជាប្រាក់កាស ឬចំណីអាហារ។

អំពើហិង្សាលើដៃគូស្និទ្ធស្នាល និងអំពើហិង្សាគ្រួសារ គឺជាឧក្រិដ្ឋកម្ម

វាមិនត្រឹមតែប៉ះពាល់ដល់អ្នកប៉ុណ្ណោះទេ ប៉ុន្តែដល់កូនៗរបស់អ្នកផងដែរ។ កុមារដែលជួបប្រទះ និងឃើញ អំពើហិង្សាលើដៃគូស្និទ្ធស្នាល និងអំពើហិង្សាគ្រួសារ អាចមានភាព តក់ស្លុតពេញមួយជីវិតរបស់ពួកគេ។

អ្នកមានសិទ្ធិទទួលបានការមូលដ្ឋានសុវត្ថិភាព។

ប្រសិនបើអ្នកជួបប្រទះនឹងអំពើហិង្សាលើដៃគូស្និទ្ធស្នាល និងអំពើហិង្សាគ្រួសារ ខាងក្រោមនេះជាជំហានដែលអ្នកអាចធ្វើបាន៖

- និយាយថា “ទេ” ចំពោះទម្រង់នៃអំពើហិង្សាណាមួយ។
- និយាយទៅកាន់នរណាម្នាក់ដែលអ្នកទុកចិត្ត។
- ទូរស័ព្ទទៅប៉ូលីសលេខ 000
- ទទួលបានជំនួយពីអ្នកជំនាញនានា ដូចជា៖
 - ◆ បណ្តាញទូរស័ព្ទអំពើហិង្សាលើដៃគូស្និទ្ធស្នាល
 - ◆ អ្នកប្រឹក្សាយោបល់នៅមណ្ឌលសុខភាពសហគមន៍ក្នុងតំបន់របស់អ្នក
 - ◆ បុគ្គលិកគាំទ្រក្រុមគ្រួសារនៅអង្គការសហគមន៍
 - ◆ បុគ្គលិកមកពីសេវាកម្មស្វ័យការរបស់តុលាការ ប្រឆាំងនឹងអំពើហិង្សាលើដៃគូស្និទ្ធស្នាលរបស់ស្ត្រី (WDVCASs)
- ទូរស័ព្ទទៅប៉ូលីស ប្រសិនបើអ្នកមានហានិភ័យក្នុងការរងរបួស ឬឈឺចាប់។
- ទៅអង្គជំនុំជម្រះចៅក្រម នៅឯតុលាការក្នុងតំបន់ ឬទៅប៉ូស្តិប៉ូលីសដើម្បីទទួលបានដីកាយាត់យ៉ាងប្រើអំពើហិង្សា (AVO) ដើម្បីបញ្ឈប់ដៃគូរបស់អ្នកកុំឱ្យធ្វើរបាបអ្នក។

សេវាកម្មផ្សេងទៀតដែលអាចជួយអ្នក៖

ហៅលេខ 000 សម្រាប់ប៉ូលីស រថយន្តសង្គ្រោះបន្ទាន់ និងសេវាកម្មសង្គ្រោះបន្ទាន់ដទៃទៀតរបស់អ្នក

DOMESTIC VIOLENCE LINE (ការផ្តល់យោបល់ និងជំនួយ 24 ម៉ោង)
1800 656 463

LINK 2 HOME (ការស្នាក់អាស្រ័យ)
1800 152 152

សេវាកម្មអំពើហិង្សាលើដៃគូស្និទ្ធស្នាល - IWSA
9635 8022

សេវាកម្មច្បាប់សម្រាប់ស្ត្រី រដ្ឋញូវសៅវែល
8745 6999

1800 RESPECT
1800 737 732

LAW ACCESS NSW
1300 888 529

សេវាកម្មស្វ័យការរបស់តុលាការ ប្រឆាំងនឹងអំពើហិង្សាលើដៃគូស្និទ្ធស្នាលរបស់ស្ត្រី (WDVCASs)
1800 938 227

